



គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី អេស ខេ ស៊ី (ខេត្តបុរាណ) ភីអិលស៊ី
BNKC (Cambodia) Microfinance Institution Plc.

របាយការណ៍ប្រចាំឆ្នាំ ២០១៦

ជាន់ផ្ទាល់ដី និងជាន់ទី១ នៃអាគារ ប៊ីអេសខេស៊ី មហាវិថី
ព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។
ទូរស័ព្ទលេខ: (855) 23 213 900
គេហទំព័រ: www.bnkcmfi.com

មាតិកា

ទំព័រ

ប្រវត្តិសង្ខេប	០១
ប្រភេទផលិតផល	០២
សាររបស់អគ្គនាយកប្រតិបត្តិ	០៣
លទ្ធផលសំរេចបានប្រចាំឆ្នាំ ២០១៦	០៤
របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំ ២០១៦	០៩
អង្គការលេខ ឆ្នាំ២០១៦	១៥
ម្ចាស់ភាគហ៊ុន	១៦
ក្រុមប្រឹក្សាភិបាល	១៦
គណៈគ្រប់គ្រង	១៧

ប្រវត្តិសង្ខេប

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ជាអតីត គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ខេ.ប៊ី.អេស.ស៊ី (ខេមបូឌា) ភីអិលស៊ី ជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកំរិត និងបានទទួលអាជ្ញាប័ណ្ណអាជីវកម្មពីធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ០៧ ខែឧសភា ឆ្នាំ២០១៥ ។ ប៊ី.អេស.ខេ.ស៊ី មានដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជាចំនួន ដប់លានដុល្លារអាមេរិក និង មានភាគហ៊ុន ១០០% ពីក្រុមហ៊ុន ប៊ី.អេស.ខេ ខាងក្រោមដែលមានការិយាល័យកណ្តាលស្ថិតនៅប្រទេសកូរ៉េខាងត្បូង។ គោលបំណងសំខាន់របស់គ្រឹះស្ថាន ប៊ី.អេស.ខេ.ស៊ី គឺផ្តល់ឱកាសការងារ និងផ្តល់សេវាកម្មហិរញ្ញវត្ថុឈ្នួលឈានមុខគេដល់ប្រជាពលរដ្ឋកម្ពុជា ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា។

ទស្សនៈវិស័យ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ផ្តល់សេវាកម្មហិរញ្ញវត្ថុឈ្នួលឈានមុខគេដល់ប្រជាជនកម្ពុជា អោយមានការរីកចម្រើនប្រកបដោយនិរន្តរភាព។

បេសកកម្ម

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី គឺធ្វើអោយប្រសើរឡើងនូវបណ្តុំហិរញ្ញវត្ថុ ដែលរួមបញ្ចូលគ្នាទាំងទំហំ និង ប្រាក់ចំណេញ។

គោលដៅយុទ្ធសាស្ត្រ

- បង្កើតអោយមានអត្តសញ្ញាណរួមតែមួយ សំរាប់អាជីវកម្មដែលពាក់ព័ន្ធ
- ដឹកនាំ ប៊ី.អេស.ខេ.ស៊ី អោយក្លាយទៅជាចំណែកមួយនៃស្ថាប័នដែលផ្តល់សេវាកម្មហិរញ្ញវត្ថុ
- បង្កើនការរួមបញ្ចូលការងារជាក្រុម
- ពង្រីកវិសាលភាពរបស់ខ្លួនទៅកាន់ទីផ្សារ
- ពង្រឹងការគ្រប់គ្រងទៅតាមឋានានុក្រម
- បង្កើតអោយមានវប្បធម៌ក្រុមសារជីវកម្ម
- ពង្រឹងការទទួលខុសត្រូវទៅលើសកម្មភាពសង្គម

ប្រភេទផលិតផល

- **ឥណទានអាជីវកម្មទូទៅ** ៖ គឺជាឥណទានក្រុម ឬ ទោល ផ្តល់ទៅអោយប្រជាពលរដ្ឋ ដែលមានបំណងចង់ខ្ចីប្រាក់យកទៅបង្កើត ឬ ពង្រីកអាជីវកម្មរបស់ខ្លួន ដើម្បីបង្កើនប្រាក់ចំណូល ។ ឥណទាននេះ មានទំហំរហូតដល់ ៥០.០០០ ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល ដែលមានរយៈពេលអតិបរមា ៦០ ខែ។



- **ឥណទានប្រើប្រាស់ផ្ទាល់ខ្លួន** ៖ គឺជាឥណទានទោល ផ្តល់ទៅអោយប្រជាពលរដ្ឋ ដែលមានបំណងចង់ខ្ចីប្រាក់យកទៅទិញសំភារៈប្រើប្រាស់ក្នុងគ្រួសារ ឬ ប្រើប្រាស់ផ្ទាល់ខ្លួន។ ឥណទាននេះ មានទំហំរហូតដល់ ១៥.០០០ ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល ដែលមានរយៈពេលអតិបរមា ៤៨ ខែ។



- **ឥណទានកសិកម្ម** ៖ គឺជាឥណទានក្រុម ឬ ទោល ផ្តល់ទៅអោយប្រជាកសិករ ដែលមានបំណងចង់ខ្ចីប្រាក់យកទៅបង្កើនរបរកសិកម្ម ដើម្បីបង្កើនប្រាក់ចំណូល។ ឥណទាននេះ មានទំហំរហូតដល់ ១០.០០០ ដុល្លារអាមេរិក ឬសមមូលទៅនឹងប្រាក់ខ្មែររៀល និងរយៈពេលអតិបរមា ២៤ ខែ។



សាររបស់អគ្គនាយកប្រតិបត្តិ



ខ្ញុំបាទ ជាក ប៊ីយ៉ុងស៊ី ជាអគ្គនាយកប្រតិបត្តិ នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ។ ជាបឋមខ្ញុំសូមថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលតែងតែស្រលាញ់ និងបានគាំទ្រ លើកទឹកចិត្តដល់ ប៊ី.អេស.ខេ.ស៊ី រហូតមក។ គ្រឹះស្ថានរបស់យើងខ្ញុំបានចាប់ផ្តើមដំណើរការអាជីវកម្មប្រកបដោយភាពរលូនដោយពុំមានបញ្ហាអ្វីសោះ។ បើទោះបីជាទំហំប្រតិបត្តិការរបស់គ្រឹះស្ថានយើងខ្ញុំ នូវមានកំរិតមួយតូចនៅឡើយក៏ពិតមែន ប៉ុន្តែយើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គ្រឹះស្ថាន ប៊ី.អេស.ខេ.ស៊ី បានផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ទៅដល់អតិថិជន និងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា។ នៅក្នុងកំឡុងឆ្នាំ ២០១៦ គ្រឹះស្ថាន ប៊ី.អេស.ខេ.ស៊ី បាននិងកំពុងមានការរីកចំរើនគួរអោយកត់សំគាល់ និងពង្រីកនូវតំបន់ប្រតិបត្តិការរបស់ខ្លួននៅក្នុងតំបន់មួយចំនួននៃប្រទេស

កម្ពុជា ប្រកបដោយនិរន្តរភាព។ ជាលទ្ធផល យើងទទួលបានសមតុល្យអតិថិជនសរុប ៣៤៥នាក់ ដែលបានទទួលនូវសេវាកម្មហិរញ្ញវត្ថុពីគ្រឹះស្ថាន ប៊ី.អេស.ខេ.ស៊ី ដោយមានសមតុល្យផលប៉ុន្តែឥណទានសរុបចំនួន ២.៨៦៦.១១០,៩០ ដុល្លារអាមេរិក។ អតិថិជនទាំងនោះរស់នៅក្នុង ២២ខណ្ឌ/ស្រុក ៨៤សង្កាត់/ឃុំ និង ១៨៤ភូមិ នៃរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ ចំពោះគុណភាពឥណទានល្អ ពោលគឺ អតិថិជនដែលសងយឺតច្រើនជាង៣០ថ្ងៃ ស្មើនឹងសូន្យភាគរយ។ លើសពីនេះទៅទៀត គ្រឹះស្ថានរបស់យើងខ្ញុំ បានបណ្តុះបណ្តាលបុគ្គលិកទាំងអស់អោយក្លាយទៅជាបុគ្គលិកដែលមានវិជ្ជាជីវៈខ្ពស់ខាងផ្នែកហិរញ្ញវត្ថុ តាមរយៈការបញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលទាំងខាងក្រៅ និងខាងក្នុងស្ថាប័នទៅតាមភាពចាំបាច់ជាក់ស្តែងនៃការងារ ក្នុងនោះរួមមានវគ្គបណ្តុះបណ្តាលខាងក្នុងចំនួន ៦ដង វគ្គបណ្តុះបណ្តាលខាងក្រៅចំនួន៣ដង បញ្ជូនបុគ្គលិកទៅចូលរួមកម្មវិធីសិក្ខាសាលាចំនួន៩ដង។ លើសពីនេះទៅទៀត គ្រឹះស្ថានបានចូលរួមចំណែកក្នុងសកម្មភាពសង្គម ដោយបានឧបត្ថម្ភនូវទឹកប្រាក់ចំនួនមួយពាន់ដុល្លារអាមេរិក សំរាប់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការព្យាបាលកុមារកម្ពុជាផងដែរ។ យោងតាមលទ្ធផលខាងលើ ខ្ញុំមានជំនឿថា គន្លឹះនៃភាពជោគជ័យរបស់គ្រឹះស្ថានយើងខ្ញុំ គឺអាស្រ័យលើគុណភាពនៃធនធានមនុស្សដោយរួមបញ្ចូលទាំងបុគ្គលិក និងអតិថិជន និយាយជាមួយមានន័យថា អតិថិជនសប្បាយចិត្តជាមួយនឹងភាពជោគជ័យរបស់ពួកគាត់ ហើយបុគ្គលិករបស់គ្រឹះស្ថាន គឺ ការអនុវត្តន៍ការងារប្រកបដោយវិជ្ជាជីវៈ និងមានវប្បធម៌ការងារល្អ។ ចំពោះយុទ្ធសាស្ត្រ ក្នុងការគ្រប់គ្រងបុគ្គលិករបស់គ្រឹះស្ថាន គឺផ្តោតសំខាន់ក្នុងការលើកកម្ពស់គុណភាពការងាររបស់បុគ្គលិកក្នុងរយៈពេលវែង ដែលចូលរួមចំណែកធ្វើអោយគ្រឹះស្ថានមានភាពរីកចំរើន។ ទាំងនេះមិនមែនជាគោលដៅក្នុងរយៈពេលខ្លី ឬផែនការអនុវត្តបណ្តោះអាសន្ននោះទេ ពោលគឺគ្រឹះស្ថានយើងខ្ញុំនឹងអភិវឌ្ឍខ្លួនអោយក្លាយទៅជាគ្រឹះស្ថានឈានមុខគេ ក្នុងវិស័យហិរញ្ញវត្ថុនៅកម្ពុជា។ យើងនឹងបង្កើនប្រតិបត្តិការរបស់យើងក្នុងការស្វែងរកប្រាក់ចំណូល ដែលជាផលប្រយោជន៍រួមទាំងអតិថិជន និងបុគ្គលិក។ យើងនឹងបន្តអនុវត្តការងារប្រកបដោយភាពវៃឆ្លាតនេះ ដើម្បីធ្វើអោយសំរេចបាននូវគោលដៅរបស់យើងនាពេលអនាគតតទៅមុខទៀត។

“ ភាពជោគជ័យរបស់អតិថិជន គឺជាភ្នំសុបិន្តរបស់យើង ” សូមជូនពរដល់អតិថិជន និងបុគ្គលិកទាំងអស់ ឱ្យជួបតែសំណាងល្អ និងមានសុភមង្គលក្នុងក្រុមគ្រួសារជានិរន្តរៈ។

សូមអរគុណ

ជាក ប៊ីយ៉ុងស៊ី

លទ្ធផលសំរេចបានប្រចាំឆ្នាំ២០១៦

សិក្ខាសាលាបុគ្គលិកប្រចាំឆ្នាំ

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី បានរៀបចំសិក្ខាសាលាបុគ្គលិកប្រចាំឆ្នាំ នៅខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូត ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៦ មានបុគ្គលិកចូលរួមទាំងអស់ចំនួន៣១ នាក់ ដែលមានគោលបំណងដូចខាងក្រោម៖

- ឆ្លុះបញ្ចាំងអំពីលទ្ធផលប្រតិបត្តិការ នាឆ្នាំកន្លងមករបស់គ្រឹះស្ថាន ប៊ី.អេន.ខេ.ស៊ី
- បុគ្គលិកយល់ច្បាស់អំពីបញ្ហាប្រឈម នានារបស់គ្រឹះស្ថាន ប៊ី.អេន.ខេ.ស៊ី ការអភិវឌ្ឍន៍ផលិតផលថ្មីៗ និង ផែនការអនាគត



- បង្កើនចំណងទាក់ទងល្អ ក្នុងចំណោមបុគ្គលិក គ្រឹះស្ថាន ប៊ី.អេន.ខេ.ស៊ី

ការចូលរួមសកម្មភាពសង្គម

ក្នុងឆ្នាំនេះផងដែរ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី បានបរិច្ចាគថវិកាចំនួន១.០០០ដុល្លារអាមេរិក ជូនដល់មន្ទីរពេទ្យ គន្ធបុប្ផា ដើម្បីជួយដល់កុមារនៅកម្ពុជា។

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី បានធ្វើការផ្សព្វផ្សាយ អំពីការទទួលខុសត្រូវលើការងារសង្គម ការអនុវត្តលើគោលគំនិតគាំពារអតិថិជន ផលិតផលនិងសេវាកម្ម ការអប់រំផ្នែកហិរញ្ញវត្ថុដល់សមាជិក សហគមន៍ អាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធសំខាន់ៗ គឺធ្វើយ៉ាងណាដើម្បីចូលរួមចំណែកអភិវឌ្ឍ សង្គមនៅកម្ពុជា។



កសាងសមត្ថភាពបុគ្គលិក

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី បានបង្កើនសមត្ថភាពដល់បុគ្គលិករបស់ខ្លួន ទៅតាមភាពចាំបាច់ បើគិតមកដល់ថ្ងៃទី៣១ ខែធ្នូឆ្នាំ ២០១៦ គ្រឹះស្ថានបានផ្តល់វគ្គបណ្តុះបណ្តាលដល់បុគ្គលិកខាងក្នុងចំនួន ៦ ដង ដែលមានអ្នកចូលរួមចំនួនសរុប ១៣៧នាក់ បញ្ជូនបុគ្គលិកទៅចូលរួមវគ្គបណ្តុះបណ្តាលនៅខាងក្រៅចំនួន ៣ដង ដែលមានអ្នកចូលរួមសរុប ៤ នាក់ បានបញ្ជូនបុគ្គលិកទៅចូលរួមប្រជុំជាមួយស្ថាប័នពាក់ព័ន្ធខាងក្រៅចំនួន៥ដង ដែលមានអ្នកចូលរួមសរុប ៩ នាក់ និងបានបញ្ជូនបុគ្គលិកទៅចូលរួមសិក្ខាសាលាចំនួន៩ដង មានអ្នកចូលរួមសរុបចំនួន ១៥ នាក់ ដែលរៀបចំដោយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារនៅកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុនក្រេឌីតឃ្យ៉ូ ទីភ្នាក់ងារបារាំងប្រចាំប្រទេសកម្ពុជា សវនកម្មឯករាជ្យ (EY) និងសហព័ន្ធធនាគារកូរ៉េ ។

ចំពោះព័ត៌មានលំអិតនៃវគ្គបណ្តុះបណ្តាលខាងក្នុង ខាងក្រៅ អង្គប្រជុំខាងក្រៅ និងសិក្ខាសាលាផ្សេងៗ មាននៅក្នុងតារាងខាងក្រោម៖

#	អត្ថាធិប្បាយ	អ្នកចូលរួម	កាលបរិច្ឆេទ	អ្នកបណ្តុះបណ្តាល/អ្នករៀបចំ
I -វគ្គបណ្តុះបណ្តាលខាងក្នុង		១៣៧		
១	ផែនការណ៍នៃការប្រើប្រាស់ឯកសារ	៩	០៦-មករា-១៦	ឡាន វ៉ាននា,មន្ត្រីព័ត៌មានវិទ្យា
២	ការបង្កើតផែនការអាជីវកម្ម	២១	២៣-មករា-១៦	ហ៊ុយ សុភា, នាយិកាគ្រប់គ្រងទូទៅ
៣	គោលការណ៍និងនីតិវិធីផ្ទៃក្នុង	២៥	១១-មិថុនា-១៦	ប៉ា ប៊ុណ្ណតីរី, នាយកធនធានមនុស្ស
៤	ការអនុវត្តន៍ការគាំពារអតិថិជន	៣៣	២៥-កក្កដា-១៦	ហ៊ុយ សុភា, នាយិកាគ្រប់គ្រងទូទៅ
៥	ទំរង់ឥណទានខ្នាតតូច និងខ្នាតមធ្យម	២៤	០៤-កក្កដា-១៦	អ៊ឹម សុបុត្រា, មន្ត្រីវិភាគហានិភ័យឥណទានជាន់ខ្ពស់
៦	ភាពច្នៃប្រសព្វនៃការលក់	២៥	១៣-សីហា-១៦	ស៊ីង សារ៉ុត, នាយកដោះស្រាយបំណុល



#	អត្ថាធិប្បាយ	អ្នកចូលរួម	កាលបរិច្ឆេទ	អ្នកបណ្តុះបណ្តាល/អ្នករៀបចំ
II - វគ្គបណ្តុះបណ្តាលខាងក្រៅ		៤		
១	ជំនាញរដ្ឋបាល និងលេខាធិការ	១	២០-២១-កុម្ភៈ-១៦	មជ្ឈមណ្ឌលបណ្តុះបណ្តាលឡាហូ
២	ការគ្រប់គ្រង Software	១	ចាប់ផ្តើមខែមិថុនាឆ្នាំ ២០១៦ នឹងបញ្ចប់នៅខែ ឧសភា ២០១៧	មជ្ឈមណ្ឌលបណ្តុះបណ្តាល ជំនាញ
៣	ភាពចិនប្រសព្វនៃការលក់	២	២៣-កក្កដា-១៦	មជ្ឈមណ្ឌលបណ្តុះបណ្តាល Sale Campaign
III - អង្គប្រជុំខាងក្រៅ		៩		
១	ការប្រជុំក្តីបអគ្គនាយកប្រតិបត្តិ	២	២៣-ឧសភា & ១១- តុលា-១៦	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
២	ការប្រជុំក្តីប ធនធានមនុស្ស	១	០៣-កុម្ភៈ-១៦	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
៣	ការប្រជុំក្តីប ប្រតិបត្តិការ	១	១៧-មិថុនា-១៦	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
៤	ការប្រជុំក្តីប ហិរញ្ញវត្ថុ	២	១៨-កក្កដា & ១៧- តុលា-១៦	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
៥	ការប្រជុំ អំពីការចែករំលែកព័ត៌មាន ឥណទាន	៣	២១-ឧសភា, ៣០- មិថុនា & ១៧- តុលា-១៦	ក្រុមហ៊ុនក្រេឌីតហ្វ័រ (ខេមបូឌា)
IV - សិក្ខាសាលា		១៥		
១	សិក្ខាសាលាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អំពីយុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍វិស័យ ហិរញ្ញវត្ថុនៅឆ្នាំ ២០១៦-២០២៥	២	២៦-មករា-១៦	ធនាគារជាតិនៃកម្ពុជា
២	សិក្ខាសាលាអំពីការអភិវឌ្ឍគ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុនៅកម្ពុជា	៣	១៤-១៥-មីនា-១៦	ធនាគារជាតិនៃកម្ពុជា
៣	សិក្ខាសាលាអំពីបំណុលវិណ្ឌករ	២	១១-កក្កដា-១៦	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ទី ភ្នាក់ងារបារាំងប្រចាំប្រទេសកម្ពុជា & ក្រុមហ៊ុន CBC
៤	សិក្ខាសាលាលើកទី១អំពីប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា	២	១៣-តុលា-១៦	ធនាគារជាតិនៃកម្ពុជា
៥	សិក្ខាសាលាលើកទី២អំពី ប្រតិបត្តិការ ផ្តល់សន្ទនីយភាពដោយមានការធានា	១	០១-វិច្ឆិកា-១៦	ធនាគារជាតិនៃកម្ពុជា

#	អត្ថាធិប្បាយ	អ្នកចូលរួម	កាលបរិច្ឆេទ	អ្នកបណ្តុះបណ្តាល/អ្នករៀបចំ
៦	សិក្ខាសាលាគ្រឹះស្ថានធនាគារ	១	០២-វិច្ឆិកា-១៦	សមាគមធនាគារនៅកម្ពុជា & សហព័ន្ធធនាគារកូរ៉េ
៧	កត្តាប្រឈមផ្សេងៗ និងការអនុវត្តន៍ស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិលេខ១ និងលេខ១៦	១	០១-វិច្ឆិកា-១៦	ក្រុមហ៊ុនសវនកម្ម EY
៨	សិក្ខាសាលាមីក្រូហិរញ្ញវត្ថុប្រចាំឆ្នាំ	២	០២-ធ្នូ-១៦	សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
៩	សិក្ខាសាលាលើកទី២អំពី ប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា	១	០៩-ធ្នូ-១៦	ធនាគារជាតិនៃកម្ពុជា

តំបន់ប្រតិបត្តិការ

បច្ចុប្បន្ននេះគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី បាននិងពង្រីកប្រតិបត្តិការរបស់ខ្លួន នៅទូទាំងរាជធានីភ្នំពេញ និងនៅបណ្តាខេត្តមួយចំនួនទៀត មានដូចជា ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ។ លើសពីនេះទៅទៀតនៅឆ្នាំបន្តបន្ទាប់គ្រឹះស្ថាននឹងបន្តពង្រីកប្រតិបត្តិការរបស់ខ្លួនទៅបណ្តាខេត្តផ្សេងៗទៀត នៅទូទាំងប្រទេសកម្ពុជា។

លទ្ធផលជាក់ស្តែងនៅចុងខែធ្នូ ឆ្នាំ២០១៦ គ្រឹះស្ថានបានផ្តល់ប្រាក់កម្ចីជូនប្រជាពលរដ្ឋកម្ពុជា ដែលមានសមតុល្យអតិថិជនសរុបចំនួន ៣៤៥ នាក់ និងសមតុល្យផលប័ត្រឥណទានសរុប ២.៨៦៦.១១០,៩០ ដុល្លារអាមេរិក នៅក្នុង ១៨៤ភូមិ ៨៤ឃុំ ២២ស្រុក និង ៣ខេត្ត (រាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ)។

របាយការណ៍សវនកម្មឯករាជ្យប្រចាំឆ្នាំ ២០១៦

ជូនចំពោះ៖ ភាគទុនិកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី

មតិយោបល់

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី (“ក្រុមហ៊ុន”) ដែលមានការរាយការណ៍តាមការស្នើសុំ នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ និងរបាយការណ៍លទ្ធផលរបាយការណ៍ប្រែប្រួលមូលធន ព្រមទាំងរបាយការណ៍លំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ហើយ និងកំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ ដែលមានសេចក្តីសង្ខេបនៃគោលនយោបាយគណនេយ្យសំខាន់ៗ។

តាមមតិយោបល់របស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុនេះ បង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវលើស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុន នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ ហើយនិងលំហូរសាច់ប្រាក់ សម្រាប់ការិយបរិច្ឆេទបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំដែលចេញដោយធនាគារជាតិនៃកម្ពុជា។

មូលដ្ឋានក្នុងការផ្តល់មតិយោបល់

យើងខ្ញុំបានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារអន្តរជាតិស្តីពីសវនកម្មនៃកម្ពុជា (“CISAs”)។ ការទទួលខុសត្រូវរបស់យើងខ្ញុំ យោងតាម CISAs ត្រូវបានបរិយាយបន្ថែមនៅក្នុងផ្នែក “ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ” នៃរបាយការណ៍នេះ។ យើងខ្ញុំ មានឯករាជ្យភាពពីក្រុមហ៊ុន ដោយយោងតាមអនុក្រឹត្យស្តីពីក្រមសីលធម៌សម្រាប់វិជ្ជាជីវៈរបស់គណនេយ្យករជំនាញ និងសវនករជំនាញដែលចេញដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំក៏បានបំពេញនូវទំនួលខុសត្រូវដទៃទៀតដែលតម្រូវដោយក្រមសីលធម៌នេះផងដែរ។ យើងខ្ញុំជឿជាក់ថាការស្នើសុំរបស់សវនកម្មដែលយើងខ្ញុំបានទទួលមានលក្ខណៈគ្រប់គ្រាន់ និងសមហេតុសមផលដើម្បីជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។

បញ្ហាផ្សេងៗ

របាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុននាពេលបរិច្ឆេទ និងសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ ២០១៥ ត្រូវបានធ្វើសវនកម្មដោយសវនករផ្សេង ដែលបានបញ្ចេញមតិយោបល់ដែលមិនមានបញ្ហាទៅលើរបាយការណ៍ទាំងនោះ នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦។

ការទទួលខុសត្រូវរបស់គណៈគ្រប់គ្រងនៃក្រុមប្រឹក្សាភិបាលចំពោះរបាយការណ៍ហិរញ្ញវត្ថុ

គណៈគ្រប់គ្រងក្រុមហ៊ុន ជាអ្នកទទួលខុសត្រូវចំពោះការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលបង្ហាញនូវទិដ្ឋភាពពិតប្រាកដ និងត្រឹមត្រូវ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា ហើយនិងបទបញ្ញត្តិ និងគោលការណ៍ណែនាំ ដែលចេញដោយធនាគារជាតិនៃកម្ពុជា ហើយនិងទទួលខុសត្រូវដូចគ្នាផងដែរ ចំពោះប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង ដែលគណៈគ្រប់គ្រងគិតថាមានសារៈប្រយោជន៍ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ដែលពុំមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ គណៈគ្រប់គ្រងមានទំនួលខុសត្រូវលើការវាយតម្លៃលទ្ធភាពនិរន្តរភាពអាជីវកម្មរបស់ក្រុមហ៊ុន និងធ្វើការលាតត្រដាង (ប្រសិនបើមាន) នូវបញ្ហាទាំងឡាយណា ដែលទាក់ទងនឹងនិរន្តរភាពអាជីវកម្ម និងការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មនៅក្នុងប្រព័ន្ធគណនេយ្យរបស់ក្រុមហ៊ុន លើកលែងតែក្នុងករណីគណៈគ្រប់គ្រងមានបំណងរំលាយ ឬបញ្ឈប់ប្រតិបត្តិការណ៍ក្រុមហ៊ុន ឬ ក៏គ្មានមធ្យោបាយដាក់លាក់ណាមួយទៀតក្រៅពីនេះ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការត្រួតពិនិត្យដំណើរការនៃការរាយការណ៍ អំពីហិរញ្ញវត្ថុរបស់ក្រុមហ៊ុន។

ការទទួលខុសត្រូវរបស់សមាជិកចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ

គោលបំណងរបស់យើងខ្ញុំ គឺដើម្បីទទួលបាននូវការធានាអះអាងដែលសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានកំហុសឆ្គងជាសារវន្ត ដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ ហើយធ្វើការចេញផ្សាយរបាយការណ៍របស់សវនករដែលមានមតិយោបល់របស់យើងខ្ញុំ។ ការធានាអះអាងដែលសមហេតុផលគឺជាការធានាអះអាងកម្រិតខ្ពស់មួយ ប៉ុន្តែមិនមែនជាការធានាថាការងារសវនកម្មដែលប្រព្រឹត្តទៅដោយអនុលោមតាម CISAs តែងតែរកឃើញកំហុសឆ្គងជាសារវន្តដែលមាននោះទេ។ កំហុសឆ្គងអាចកើតចេញពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ និងត្រូវបានចាត់ទុកថាជាសារវន្ត ប្រសិនបើកំហុសឆ្គងទាំងអស់នោះ (តែមួយ ឬបញ្ចូលគ្នាជាមួយ) អាចមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ដោយផ្អែកលើមូលដ្ឋានរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ។

ជាផ្នែកមួយនៃការងារសវនកម្មដែលអនុលោមតាម CISAs យើងខ្ញុំបានធ្វើការវិនិច្ឆ័យ និងរក្សានូវធម្មល័បប្រកបដោយវិជ្ជាជីវៈក្នុងដំណើរការសវនកម្ម។ យើងខ្ញុំក៏បាន៖

- កំណត់ និងវាយតម្លៃហានិភ័យនៃកំហុសឆ្គងជាសារវន្ត នៃរបាយការណ៍ហិរញ្ញវត្ថុដែលបណ្តាលមកពីការក្លែងបន្លំ ឬ ការភាន់ច្រឡំ បង្កើត និងអនុវត្តនីតិវិធីសវនកម្មដែលឆ្លើយតបទៅនឹងហានិភ័យទាំងនោះហើយប្រមូលភស្តុតាងសវនកម្មអោយបានគ្រប់គ្រាន់ និងសមស្របសម្រាប់ផ្តល់ជាមូលដ្ឋានក្នុងការបញ្ចេញមតិយោបល់របស់យើងខ្ញុំ។ ហានិភ័យដែលមិនអាចរកឃើញកំហុសឆ្គងជាសារវន្តដែលបណ្តាលមកពីការក្លែងបន្លំមានកម្រិតខ្ពស់ជាង កំហុសឆ្គងដែលបណ្តាលមកពីការភាន់ច្រឡំ ព្រោះថាការក្លែងបន្លំអាចពាក់ព័ន្ធនឹងការយុបយិត ការបន្លំ ការលុបចេញដោយចេតនា ការរាយការណ៍មិនត្រឹមត្រូវ ឬ មិនគោរពតាមប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុង។
- ស្វែងយល់អំពីប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលពាក់ព័ន្ធនឹងការងារសវនកម្ម ដើម្បីបង្កើតជានីតិវិធីសវនកម្មដែលសមស្របទៅតាមកាលៈទេសៈ ប៉ុន្តែមិនមែនសម្រាប់គោលបំណងដើម្បីបញ្ចេញមតិយោបល់លើប្រសិទ្ធភាពនៃការត្រួតពិនិត្យផ្ទៃក្នុងរបស់ក្រុមហ៊ុនទេ។

ការទទួលខុសត្រូវរបស់សវនករចំពោះការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ (តំបន់ព័រមុន)

- វាយតម្លៃភាពសមស្របនៃគោលនយោបាយគណនេយ្យដែលបានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យ និងការបង្ហាញដែលជាប់ទាក់ទងផ្សេងទៀតដែលធ្វើឡើងដោយគណៈគ្រប់គ្រង។
- ធ្វើសេចក្តីសន្និដ្ឋានទៅលើភាពសមស្របនៃការប្រើប្រាស់មូលដ្ឋាននិរន្តរភាពអាជីវកម្មរបស់គណៈគ្រប់គ្រងនៅក្នុងប្រព័ន្ធគណនេយ្យ និងតាមរយៈភស្តុតាងសវនកម្មដែលទទួលបាន យើងខ្ញុំធ្វើការសន្និដ្ឋានថា តើមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្តទាក់ទងនឹងព្រឹត្តិការណ៍ ឬ កាលៈទេសៈទាំងឡាយណាដែលនាំឲ្យមានការសង្ស័យជាសារវន្តទៅលើនិរន្តរភាពនៃដំណើរការអាជីវកម្មរបស់ក្រុមហ៊ុនឬទេ។ ប្រសិនបើយើងសន្និដ្ឋានថាមានវត្តមាននៃភាពមិនប្រាកដប្រជាជាសារវន្ត យើងខ្ញុំតម្រូវឲ្យទាញចំណាប់អារម្មណ៍ក្នុងរបាយការណ៍របស់សវនករលើកំណត់សម្គាល់ពាក់ព័ន្ធដែលមាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ឬប្រសិនបើកំណត់សម្គាល់នេះពុំមានលក្ខណៈគ្រប់គ្រាន់ទេនោះ យើងខ្ញុំនឹងធ្វើការកែប្រែមតិយោបល់របស់យើងខ្ញុំ។ ការសន្និដ្ឋានរបស់យើងខ្ញុំ គឺពឹងផ្អែកលើភស្តុតាងសវនកម្មដែលទទួលបានរហូតដល់កាលបរិច្ឆេទនៃរបាយការណ៍របស់សវនករនេះ។ តែទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ ឬ កាលៈទេសៈ នាពេលអនាគត ក៏អាចបង្កឲ្យក្រុមហ៊ុនមិនអាចបន្តនិរន្តរភាពរបស់អាជីវកម្មបានផងដែរ។
- វាយតម្លៃការបង្ហាញទូទៅ រចនាសម្ព័ន្ធ និងមាតិកានៃរបាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលទាំងកំណត់សម្គាល់ផ្សេងៗ និងវាយតម្លៃថារបាយការណ៍ហិរញ្ញវត្ថុ តំណាងឲ្យប្រតិបត្តិការណ៍ និងព្រឹត្តិការណ៍ដែលជាមូលដ្ឋានដើម្បីសម្រេចបាននូវការបង្ហាញដ៏ត្រឹមត្រូវ។

ក្នុងចំណោមបញ្ហាដទៃទៀត យើងខ្ញុំបានទំនាក់ទំនងជាមួយអ្នកទទួលបន្ទុកលើអភិបាលកិច្ចអំពីវិសាលភាពដែលបានគ្រោងទុក និងពេលវេលានៃការងារសវនកម្ម និងរបកគំហើញសំខាន់ៗ រួមបញ្ចូលផងដែរនូវកង្វះខាតសំខាន់ៗ ទៅលើប្រព័ន្ធត្រួតពិនិត្យផ្ទៃក្នុងដែលយើងខ្ញុំរកឃើញក្នុងពេលធ្វើសវនកម្ម។




 ឡិន ភីឡិន ភីនា
 Partner

Ernst & Young (Cambodia) Ltd.
 ក្រុមហ៊ុនគណនេយ្យករជំនាញ និងសវនករប្រតិបត្តិ

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា
 ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧

តារាងតុល្យការ

នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់សម្គាល់ លេខ ២.១) (ដូចបានចាត់ថ្នាក់ សារជាថ្មី- កំណត់សម្គាល់ លេខ ២.២)
ទ្រព្យសកម្ម					
សាច់ប្រាក់ក្នុងដៃ	៣	៦.៩៧៩	២៨.១៨៩	១.០០០	៥.០៩០
សមតុល្យជាមួយភាគីទី៣កម្ពុជា	៤	៥០០.៨៧៣	២.០២២.០២៩	៣០០.១៨៩	១.២១៥.៧៤៥
សមតុល្យជាមួយភាគីទី៣ផ្សេងៗ	៥	៥.៩០៧.៥១៩	២១.៨៣០.១៥៩	២.០៦២.៨១១	៨.៣៥២.៧៦៥
ឥណទាន និងបុរេប្រទានទៅអតិថិជនសុទ្ធ	៦	២.៨៣៧.៤៥០	១១.៤៥៩.៧៩៦	២.០២៨.៩៦៨	៨.២១៧.៣២០
ទ្រព្យសកម្មផ្សេងៗ	៧	៨៧.៨៦៧	៣៥៣.១០៩	៥១.០៨០	១៦៦.៣៨៤
អចលនទ្រព្យ និងហត្ថបកណ៍	៨	៣៥២.៤២៧	១.៤២២.៧៤៨	១៧៨.០៩៩	៧២១.៣៤១
កម្មវិធីកុំព្យូទ័រ	៩	៧.៥៨៥	៣២.០៧៩	១០.២៨៨	៤១.៥០៩
ទ្រព្យសកម្មសរុប		៩.២០០.៦៥៥	៣៧.១៨៣.០៩៩	៤.៦២១.៩៩០	១៨.៧១៩.០៥៩
ទ្រព្យអកម្ម និង មូលនិធិម្ចាស់ភាគហ៊ុន					
ទ្រព្យអកម្ម					
កម្ចី	១០	-	-	១.០០០.០០០	៤.០៥០.០០០
បំណុលពន្ធលើប្រាក់ចំណេញ	១១	៨៨៩	១.៩៥៩	២៦៧	១.០៨១
បំណុលផ្សេងៗ	១២	៣៦.០៣៣	១៤៥.៨៦៥	១៣.១១៨	៥៣.១២៨
ទ្រព្យអកម្មសរុប		៣៦.៩២២	១៤៧.៨២៤	១.១១៣.៣៨៥	៤.៦០៤.២០៩
មូលនិធិម្ចាស់ភាគហ៊ុន					
ដើមទុន	១៣	១០.០០០.០០០	៥០.៣៧០.០០០	៥.០០០.០០០	១៦.២០០.០០០
ខាតបង់		(៨៣៥.៨៦២)	(៣.៣៧៤.៣៧៥)	(៣៩១.៣៩៥)	(១.៥៨៥.១៥០)
មូលនិធិម្ចាស់ភាគហ៊ុនសរុប		៩.១៦៤.១៣៨	៣៦.៩៩៥.៦២៥	៣.៦០៨.៦០៥	១៤.៦១៤.៨៥០
ទ្រព្យអកម្ម និង មូលនិធិម្ចាស់ភាគហ៊ុនសរុប		៩.២០០.៦៥៥	៣៧.១៨៣.០៩៩	៤.៦២១.៩៩០	១៨.៧១៩.០៥៩

របាយការណ៍លទ្ធផល

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)
ចំណូលប្រតិបត្តិការ					
ចំណូលការប្រាក់	១៤	៤៧៦.៤៧៤	១.៩២៣.៥២៦	៨៨.៣៨២	៣៥៧.៩៤៧
ចំណាយការប្រាក់	១៥	(១៣៣.០៥២)	(៥៣៧.១៣១)	-	-
ចំណូលការប្រាក់សុទ្ធ		៣៤៣.៤២២	១.៣៨៦.៣៩៥	៨៨.៣៨២	៣៥៧.៩៤៧
ចំណូលផ្សេងៗ	១៦	២៤.៥០២	៩៨.៩១៥	២១.៩៦៥	៨៨.៩៤៨
ចំណាយប្រតិបត្តិការ	១៧	(៧៩៩.២០៣)	(៣.២២៦.៣៨៣)	(៣៩៧.៩៥៥)	(១.៦១១.៧១៧)
សំវិធានធនលើការបាត់បង់					
ឥណទាននិងបុរេប្រទានទៅអតិថិជន	៦	(៨.១៦៦)	(៣២.៩៦៦)	(២០.៤៩៥)	(៨៣.០០៥)
ខាតមុនបង់ពន្ធ		(៤៣៩.៨៤៥)	(១.៨៧៤.០៣៩)	(៣០៨.១០៣)	(១.២៥៧.៨១៧)
ពន្ធលើប្រាក់ចំណេញ	១១	(៥.០២២)	(២០.២៧៤)	(១.១០៨)	(៤.៤៨៤)
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ		(៤៤៤.៨៦៧)	(១.៨៩៤.៣១៣)	(៣០៩.២១១)	(១.២៦២.៣០៥)

របាយការណ៍បម្រែបម្រួលមូលធន

សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	ដើមទុន ដុល្លារអាមេរិក	ខាតបង្គរ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦			
សមតុល្យដើមគ្រា	៤.០០០.០០០	(៣៩១.៣៩៥)	៣.៦០៨.៦០៥
ដើមទុនបន្ថែម	៦.០០០.០០០	-	៦.០០០.០០០
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	(៤៤៤.៨៦៧)	(៤៤៤.៨៦៧)
សមតុល្យនៅចុងគ្រា	១០.០០០.០០០	(៨៣៦.២៦២)	៩.១៦៣.៧៣៨
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១)	៤០.៣៧០.០០០	(៣.៣៧៤.៣៧៥)	៣៦.៩៩៥.៦២៥
សម្រាប់កាលបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥			
សមតុល្យដើមគ្រា	៤.០០០.០០០	(៨២.១៨៤)	៣.៩១៧.៨១៦
ខាតសុទ្ធសម្រាប់កាលបរិច្ឆេទ	-	(៣០៩.២១១)	(៣០៩.២១១)
សមតុល្យនៅចុងគ្រា	៤.០០០.០០០	(៣៩១.៣៩៥)	៣.៦០៨.៦០៥
សមមូលពាន់រៀល (កំណត់សម្គាល់លេខ ២.១)	១៦.២០០.០០០	(១.៥៨៥.១៥០)	១៤.៦១៤.៨៥០

របាយការណ៍លំហូរសាច់ប្រាក់

សម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦

	កំណត់ សម្គាល់	២០១៦		២០១៥	
		ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)	ដុល្លារអាមេរិក	សមមូល ពាន់រៀល (កំណត់សម្គាល់ លេខ ២.១)
សកម្មភាពប្រតិបត្តិការ					
ខាតមុនបង់ពន្ធ		(៤៣៩.៤៤៥)	(១.៧៧៤.០៣៩)	(៣០៨.១០៣)	(១.២៤៧.៨១៧)
<i>ការរឹតសម្រួល៖</i>					
វិលសំណើចលនទ្រព្យ		៧០.៧៥៤	២៨៥.៦៣៤	៤១.២៧៣	១៦៧.១៥៦
<i>បម្រែបម្រួលនៅក្នុងទ្រព្យសកម្ម និង</i>					
<i>ទ្រព្យអកម្មប្រតិបត្តិការ៖</i>					
សមតុល្យជាមួយធនាគារជាតិនៃកម្ពុជា	៤	(៣០០.០០០)	(១.២១១.១០០)	(២០០.០០០)	(៨១០.០០០)
ឥណទាន និង បុរេប្រទានទៅអតិថិជន	៦	(៨០៨.៤៨២)	(៣.២៦៣.៨៤២)	(២.០២៨.៩៦៨)	(៨.២១៧.៣២០)
ទ្រព្យសកម្មផ្សេងៗ	៧	(៤៦.៣៨៧)	(១៨៧.២៦៤)	(២២.៧១១)	(៩១.៩៤០)
ទ្រព្យអកម្មផ្សេងៗ	១២	២២.៩១៥	៩២.៥០៨	១២.៥៩៣	៥១.០០២
		(១.៥០០.៦០៩)	(៦.០៥៨.១០៣)	(២.៥០៨.៩១៦)	(១០.១៤៨.៩៥៩)
ពន្ធលើប្រាក់ចំណេញដែលបានបង់	១១	(៤.៨០៥)	(១៩.៣៩៨)	(១.១០៨)	(៤.៤៨៨)
សាច់ប្រាក់សុទ្ធព្រើប្រាស់លើសកម្មភាពប្រតិបត្តិការ		(១.៥០៥.៤៥០)	(៦.០៧៧.៥០១)	(២.៥០៧.០២៩)	(១០.១៥៣.៤៤៧)
សកម្មភាពវិនិយោគ					
ការទិញអចលនទ្រព្យនិងហត្ថកម្មរណ៍	៨	(២៤២.៧៧៩)	(៩៨០.០៩៩)	(៧១.៧២០)	(២៩០.៤៦៦)
សកម្មភាពហិរញ្ញប្បទាន					
ប្រាក់ទទួលបានពីកម្ចី	១៣	៥.០០០.០០០	២០.១៨៥.០០០	-	-
កំណើន (គំហុយ) សុទ្ធនៃសាច់ប្រាក់និងសាច់ប្រាក់					
សមមូលក្នុងការិយបរិច្ឆេទ		៣.២៥១.៧៧១	១៣.១២៧.៤០០	(២.៥៧៨.៧៤៤)	(១០.៤៤៣.៩១៣)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើម					
ការិយបរិច្ឆេទ	៣	២.១៦៣.៥៩៥	៨.៧៦២.៥៦០	៤.៧៤២.៣៣៩	១៩.២០៦.៤៧៣
លម្អៀងពីអត្រាប្តូរប្រាក់		-	(២៨.១២៨)	-	-
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនាចុង					
ការិយបរិច្ឆេទ	៣	៥.៤១៦.៥៦៥	២១.៨៦១.២៧២	២.១៦៣.៥៩៥	៨.៧៧២.៥៦០

ម្ចាស់ភាគហ៊ុន

ក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័ភីតាល់ ខូអិលធីឌី ជាអតីតក្រុមហ៊ុន ប៊ី.អេស ខាប័ភីតាល់ ខូអិលធីឌី និងបានប្តូរឈ្មោះទៅជាក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័ភីតាល់ នៅខែមីនាឆ្នាំ២០១៥។ ក្រុមហ៊ុននេះ បានបង្កើតឡើងនៅឆ្នាំ២០១០ ដែលមានទីស្នាក់ការនៅទីក្រុងប៊ូសាន (Busan) នៃប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័ភីតាល់ ខូអិលធីឌី គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុន ប៊ី.អេស.ខេ Financial Group Inc. ។

ក្រុមហ៊ុន ប៊ី.អេស.ខេ ខាប័ភីតាល់ ខូអិលធីឌី គឺជាក្រុមហ៊ុនឯកទេសផ្នែកឥណទាន មានប្រតិបត្តិការនៅប្រទេសកូរ៉េខាងត្បូង ដែលផ្តោតសំខាន់ក្នុងការផ្តល់ការគាំទ្រដល់អតិថិជន មានប្រាក់ចំណូលកំរិតទាប និងមធ្យម។ ក្រុមហ៊ុន បានផ្តល់ប្រាក់កម្ចីប្រើប្រាស់ផ្ទាល់ខ្លួន ផ្តល់ប្រាក់កម្ចីទិញផ្ទះ ផ្តល់ហិរញ្ញប្បទានជួល ផ្តល់ហិរញ្ញប្បទានរំលោះ ផ្តល់ហិរញ្ញប្បទានដល់ក្រុមហ៊ុនសាជីវកម្ម និងផ្តល់សេវាទូទាត់វិក័យប័ត្រតាមរោងចក្រនានា ជាដើម។ល។

ក្រុមប្រឹក្សាភិបាល



លោក. គីម អ៊ីលស៊ូ

ប្រធានក្រុមប្រឹក្សាភិបាល



លោក. ជួន អ៊េហ៊ុន

សមាជិកក្រុមប្រឹក្សាភិបាល



លោក. ប៉ាក ប៊ីយ៉ុងស៊ូ

សមាជិកក្រុមប្រឹក្សាភិបាល

គណៈគ្រប់គ្រង



លោក. Park Byoung Soo ជាអគ្គនាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនពេលលោកចូលមកបង្កើតគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅប្រទេស កម្ពុជា នៅខែមីនា ឆ្នាំ២០១៤ លោកធ្លាប់ធ្វើជានាយកផ្នែកហិរញ្ញវត្ថុ និងផ្នែក ឥណទាននៃក្រុមហ៊ុន BNK Capital Co., Ltd បានរយៈពេល ៤ ឆ្នាំ និងធ្លាប់ ជាអនុប្រធានផ្នែកវាយតម្លៃហានិភ័យឥណទាននៃក្រុមហ៊ុន Woori Capital Co., Ltd បានរយៈពេល ៦ ឆ្នាំ។ លើសពីនេះទៅទៀតលោកក៏ធ្លាប់ជានាយកសាខា ផ្នែកឥណទាន និងធ្លាប់ជាប្រធានសាខាផ្នែកគ្រប់គ្រងហានិភ័យ និងកម្មវិធី យានយន្តនៃក្រុមហ៊ុន Aju Capital Co., Ltd បានរយៈពេល ៩ ឆ្នាំ

និងធ្លាប់ជានាយកគ្រប់គ្រងផ្នែកលក់ និងឥណទានយានយន្តនៃក្រុមហ៊ុន Daewoo Motor Sales Co., Ltd បានរយៈពេល ១១ ឆ្នាំ។ លោកមានបទពិសោធន៍ច្រើនឆ្នាំក្នុងការគ្រប់គ្រងបុគ្គលិកនៅក្រោមបង្គាប់ និងដឹកនាំ ការអនុវត្តន៍ប្រតិបត្តិការឥណទាន ទប់ស្កាត់ហានិភ័យ ដើម្បីធានាអោយបាននូវនិរន្តរភាពនៃគុណភាពឥណទាន ព្រមទាំងផ្តល់នូវបច្ចេកទេសផ្សេងៗដល់សាខា និងធានាអោយបានរាល់ការអនុវត្តន៍គោលនយោបាយ គោលការណ៍ និង នីតិវិធីផ្សេងៗ អោយឆ្លើយតបទៅនឹងតម្រូវការរបស់វិស័យធនាគារ។ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែក គ្រប់គ្រងទូទៅនៅសកលវិទ្យាល័យ Korea National Open University នៅឆ្នាំ២០១៣ និងបញ្ចប់វគ្គវិភាគ ឥណទានCCA) ពីវិទ្យាស្ថានធនាគារកូរ៉េ (KBI) នាឆ្នាំ២០១០។



លោក. Moon Sung Jin ជាអគ្គនាយករងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅ ខែ មករា ឆ្នាំ២០១៦ លោកធ្លាប់ជាមន្ត្រីទទួលបន្ទុកខាងផ្នែកគ្រប់គ្រង មូលនិធិនៃក្រុមហ៊ុន Samwon Pharmacy រយៈពេលពីរឆ្នាំ ធ្លាប់ជាមន្ត្រី ដោះស្រាយបំណុលឥណទានរបស់ក្រុមហ៊ុន A&P Finance (APRO Service Group) នៅសាខា Seo-myeon រយៈពេលបីឆ្នាំ លោកធ្លាប់ ធ្វើការនៅធនាគារសន្សំប្រាក់ Solomon ក្រុង Busan រយៈពេល៦ឆ្នាំ ក្នុងនោះមានតួនាទីជាមន្ត្រីនាយកដ្ឋានហិរញ្ញវត្ថុ រយៈពេលពីរឆ្នាំ និងជា នាយករងនាយកដ្ឋានហិរញ្ញវត្ថុ រយៈពេលបួនឆ្នាំ និងចុងក្រោយ លោក

ធ្លាប់ធ្វើការនៅ BNK Capital Co., Ltd ក្នុងតួនាទីជាប្រធានក្រុមវាយតម្លៃហិរញ្ញវត្ថុ រយៈពេលបួនឆ្នាំ។ លោកមានបទពិសោធន៍ច្រើនឆ្នាំក្នុងការបង្កើតរចនាសម្ព័ន្ធការងារនៅក្នុងនាយកដ្ឋានហិរញ្ញវត្ថុ ការប្រមូលនិងវាយ តម្លៃប្រាក់កម្ចី ការបង្កើតប្រព័ន្ធគ្រប់គ្រងហានិភ័យ និងប្រព័ន្ធគ្រប់គ្រងអតិថិជន និងការគ្រប់គ្រងមូលនិធិក្រុមហ៊ុន។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យ Busan University of Foreign Studies ផ្នែកគណនេយ្យ នៅឆ្នាំ២០០២ ។



លោក. Park Young Kyun ជានាយកផ្នែកសវនកម្មផ្ទៃក្នុងនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅខែធ្នូ ឆ្នាំ២០១៥ លោក ធ្លាប់ធ្វើជានាយកផ្នែកគ្រប់គ្រងឥណទានសាខា Gangnam នៃក្រុមហ៊ុន BNK Capital Co., Ltd រយៈពេល ៤ ឆ្នាំ និង ធ្លាប់ជានាយកផ្នែកឥណទាននៃក្រុមហ៊ុន KB Capital នៅសាខា Gangnam រយៈពេល ១ ឆ្នាំ និងធ្លាប់ជាប្រធានផ្នែកផែនការឥណទាននៃក្រុមហ៊ុន Hyundai Capital Co., Ltd រយៈពេល ៧ ឆ្នាំ។

លោកមានបទពិសោធន៍ច្រើនឆ្នាំ ទាក់ទងទៅនឹងការគ្រប់គ្រងបុគ្គលិក ការធ្វើផែនការឥណទាន និងប្រតិបត្តិការឥណទាន ដែលក្នុងនោះបុគ្គលិក

ក្រោមបង្គាប់របស់លោក មានប្រមាណ ៦០ នាក់។ លោកបានសិក្សាថ្នាក់បរិញ្ញាប័ត្រនៅសកលវិទ្យាល័យ Korea National Open University ផ្នែកសេដ្ឋកិច្ច (ត្រីមាសទី១)។ លើសពីនេះទៅទៀត លោកបានទទួលលិខិតសរសើរជាច្រើន មានដូចជា៖ នៅឆ្នាំ២០១០ បានទទួលលិខិតសរសើរពីក្រុមហ៊ុន BNK Capital Co., Ltd ក្នុងនាមជាបុគ្គលិកឆ្នើម នៅឆ្នាំ២០១៣ បានទទួលលិខិតសរសើរពីក្រុមហ៊ុន Hyundai Capital Co., Ltd ក្នុងនាមជាបុគ្គលិកដែលធ្វើការយូរជាងគេ។



កញ្ញា. ហ៊ុយ សុភា ជានាយិកាគ្រប់គ្រងទូទៅនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅ ខែមេសាឆ្នាំ២០១៥ កញ្ញា ធ្លាប់ធ្វើជាអគ្គលេខាធិការ នៅសមាគមមីក្រូហិរញ្ញវត្ថុ កម្ពុជា (CMA) រយៈពេល៩ឆ្នាំ និង ជាមន្ត្រីគ្រប់គ្រងឯកសារនិងព័ត៌មាននៅអង្គការអភិវឌ្ឍន៍សកម្មភាពនិងពិការភាព (ADD) រយៈពេល៤ឆ្នាំ និងធ្លាប់ធ្វើជា មន្ត្រីផ្នែកកសិកម្មទទួលបន្ទុកផ្នែកច្បារដំណាំតាមគ្រួសារ និងអាហាររូបត្ថម្ភ នៅអង្គការចម្រើនជាតិខ្មែរ(CCK) / អង្គការ Helen Keller អន្តរជាតិ (HKI) រយៈពេល៣ឆ្នាំ។

កញ្ញា មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងប្រតិបត្តិការនៅក្នុងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ការបណ្តុះបណ្តាលស្តីអំពីសេវាកម្មហិរញ្ញវត្ថុ និង សេវាកម្មដែលមិនពាក់ព័ន្ធនឹងផ្នែកហិរញ្ញវត្ថុ (សកម្មភាពសង្គម) សំរាប់សាធារណៈរួមមានដូចជា៖ ការសន្សំប្រាក់ ការធានារ៉ាប់រងខ្នាតតូច ការគ្រប់គ្រងប្រសិទ្ធភាពការងារសង្គម(SPM) គោលការណ៍ការពារអតិថិជន(CPP) ការបណ្តុះបណ្តាលស្តីពីការអប់រំហិរញ្ញវត្ថុ នៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លើសពីនេះទៅទៀត កញ្ញា ធ្លាប់បានគ្រប់គ្រង និងអនុវត្តផ្ទាល់ទៅលើគំរោងមួយចំនួនរបស់អង្គការ អេ ឌី ឌី និងអង្គការ ស៊ី ស៊ី ខេ/អេច ខេ អាយ ដែលពាក់ព័ន្ធនឹងសិទ្ធិរបស់ជនពិការ និងកសិកម្មសំរាប់ស្តុនដំណាំគ្រួសារ និងអាហាររូបត្ថម្ភ។ កញ្ញា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ និងថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ជំនាញគ្រប់គ្រងទូទៅ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០០៥ និងឆ្នាំ២០០៨។ លើសពីនេះទៅទៀត កញ្ញា បានឆ្លងកាត់វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈមួយចំនួន នៅក្រៅប្រទេសមានដូចជា៖ (១) “ការយកចិត្តទុកដាក់ទៅលើការគ្រប់គ្រងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ” នៅទីក្រុងឡឺននៃប្រទេសអ៊ីតាលី (២) “រួមគ្នាកសាងនិងគាំទ្រវិស័យហិរញ្ញវត្ថុទាំងផ្នែកច្បាប់ និងបទបញ្ញត្តិការងារ” នៅទីក្រុងស៊ីដនីនៃប្រទេសអូស្ត្រាលី (៣) “ការគ្រប់គ្រងប្រសិទ្ធភាពសង្គម” នៅទីក្រុងហាណូយនៃប្រទេសវៀតណាម (៤) “ការគ្រប់គ្រងធនធានមនុស្ស និងការទំនាក់ទំនងឧបហ្វហកម្ម” នៅទីក្រុងតូក្យូនៃប្រទេសជប៉ុន។



លោក. ប៉ា ប៉ុណ្ណតី ជានាយកផ្នែកធនធានមនុស្ស និង រដ្ឋបាលនៃគ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅខែតុលា ឆ្នាំ
២០១៥ លោកធ្លាប់ធ្វើជាប្រធានផ្នែកគ្រប់គ្រងធនធានមនុស្សនៅក្រុមហ៊ុន
សោម៉ារយៈពេល ៣ ឆ្នាំ និងធ្លាប់ជានាយកផ្នែកធនធានមនុស្សនៅគ្រឹះស្ថាន
មីក្រូហិរញ្ញវត្ថុម៉ាកស៊ីម៉ារយៈពេល ៥ ឆ្នាំ។ លោកមានបទពិសោធន៍ ទៅលើការ
ផ្តល់ប្រឹក្សាអំពីធនធានមនុស្សសំរាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធ្លាប់បាន
បង្រៀននៅសកលវិទ្យាល័យរយៈពេល១ឆ្នាំផងដែរ។ នៅក្នុងឆ្នាំ២០០៦ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រ
ជាន់ខ្ពស់ផ្នែកគណនេយ្យ និង ហិរញ្ញវត្ថុ នៅសកលវិទ្យាល័យបៀលប្រាយ និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែក
គ្រប់គ្រងអាជីវកម្មនៅវិទ្យាស្ថានជាតិគ្រប់គ្រងនៅក្នុងឆ្នាំ២០០៣។ ក្រៅពីនេះលោកបានសិក្សាវគ្គបណ្តុះ
បណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ស្តីពីការគ្រប់គ្រងហានិភ័យ ការគ្រប់គ្រងផែនការយុទ្ធសាស្ត្រច្បាប់
ភូមិបាល ច្បាប់កិច្ចសន្យា និងការគ្រប់គ្រងទៅលើការអនុវត្តការងារប្រកបដោយប្រសិទ្ធភាព។ល។



លោក. លាវ ដារ៉ា ជានាយកផ្នែកហិរញ្ញវត្ថុនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.
ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេស.ខេ.ស៊ី នៅខែឧសភា
ឆ្នាំ២០១៥ លោកធ្លាប់ជានាយកផ្នែកហិរញ្ញវត្ថុនៅអង្គការទឹកស្អាត១០០១
រយៈពេល ១ ឆ្នាំ និងធ្លាប់បំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុសិលានិធិ
រយៈពេល ១៤ ឆ្នាំ ក្នុងតួនាទីផ្សេងៗគ្នាដូចជា៖ ប្រធានគណនេយ្យប្រចាំ
សាខា មន្ត្រីអភិវឌ្ឍន៍ផលិតផល នាយកផ្នែកទីផ្សារ នាយកនាយកដ្ឋាន
ហិរញ្ញវត្ថុ និងធ្លាប់ជាប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង។ លោក មានបទ
ពិសោធន៍ជាច្រើនឆ្នាំពាក់ព័ន្ធនឹងការងារគណនេយ្យ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល ការផ្សព្វផ្សាយទី
ផ្សារ ការគ្រប់គ្រងហិរញ្ញវត្ថុ និងសវនកម្មផ្ទៃក្នុងពាក់ព័ន្ធនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ នៅក្នុងឆ្នាំ២០០៧
លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ នៅសកលវិទ្យាល័យបៀលប្រាយ និង
បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងអាជីវកម្មអន្តរជាតិ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅក្នុងឆ្នាំ២០០២។
លោក ធ្លាប់បានសិក្សាវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈថ្នាក់ជាតិ និងអន្តរជាតិទាក់ទងទៅនឹងការ
វិភាគហិរញ្ញវត្ថុ ការគ្រប់គ្រងហានិភ័យ ការផ្តល់សេវាកម្មដល់អតិថិជន និងការគ្រប់គ្រងប្រសិទ្ធភាពចូលរួម
សកម្មភាពសង្គម។



លោក. ស៊ុង សាវុធ ជានាយកផ្នែកដោះស្រាយបំណុលនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី នៅខែមេសា ឆ្នាំ ២០១៥ លោក ធ្លាប់ជាមន្ត្រីឥណទាននៅធនាគារ អេស៊ី លី ជា រយៈពេល ៦ឆ្នាំ និង ធ្លាប់ជាគ្រូបង្រៀនគណិតវិទ្យា រូបវិទ្យានិង ភាសាអង់គ្លេស រយៈពេល៨ឆ្នាំ នៅសាលាឯកជន សាលារដ្ឋ និងសកលវិទ្យាល័យផងដែរ។

លោក មានបទពិសោធន៍ជាច្រើនឆ្នាំ ទាក់ទងទៅនឹងការវាយតម្លៃឥណទាន ការវាយតម្លៃទៅលើទ្រព្យដាក់ធានា ការទំនាក់ទំនងជាមួយអាជ្ញាធរក្នុងតំបន់ និងសមាជិកសហគមន៍ព្រមទាំងអតិថិជនចាស់ និងថ្មីនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ដើម្បីធានាអោយបាននូវឥណទានប្រកបដោយគុណភាពខ្ពស់។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ ផ្នែកផែនការដឹកនាំ និងរដ្ឋបាលអប់រំ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំ២០១១ និង បញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកទំនាក់ទំនងភាសាអង់គ្លេស នៅសកលវិទ្យាល័យវេស្ទឺននៅ ឆ្នាំ២០០៧។ លើសពីនេះទៅទៀតលោក បានបញ្ចប់ថ្នាក់គរុកោសល្យរយៈពេល ២ឆ្នាំ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគខេត្តព្រៃវែង ឆ្នាំ២០០០។



លោក. អ៊ុយ សុបុត្រា ជាមន្ត្រីវិភាគហានិភ័យឥណទានជាន់ខ្ពស់ នៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី។

មុនចូលបម្រើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី នៅខែសីហា ឆ្នាំ ២០១៥ លោក ធ្លាប់ជាបុគ្គលិកនៅធនាគារ អេស៊ី.លី.ដា រយៈពេល១១ ឆ្នាំ ដែលមានតួនាទីជាមន្ត្រីសវនករផ្ទៃក្នុងរយៈពេល១ឆ្នាំ ទទួលបន្ទុកផ្នែកហានិភ័យឥណទាន និងហានិភ័យផ្សេងទៀតដែលអាចនាំអោយមានផលប៉ះពាល់ដល់ប្រតិបត្តិការក្នុងសាខា។ លោកធ្លាប់ជាមន្ត្រីឥណទានទទួលបន្ទុកវិភាគព័ត៌មានអតិថិជន រួមមានផែនការអាជីវកម្មទ្រព្យដាក់ធានា និងរៀបចំឯកសារ

ឥណទានដទៃផ្សេងទៀត។

លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកគ្រប់គ្រងទូទៅ នៅសកលវិទ្យាល័យជាតិគ្រប់គ្រង នៅឆ្នាំ២០០៣។ ហើយលោកក៏បានចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈពាក់ព័ន្ធនឹងសវនកម្មផ្ទៃក្នុង និងមន្ត្រីឥណទានសំរាប់ឥណទានខ្នាត និងមធ្យម។



លោក. អាន សុខខាក់ ជាមន្ត្រីផ្នែកព័ត៌មានវិទ្យា នៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
ប៊ី.អេន.ខេ.ស៊ី (ខេមបូឌា) ភីអិលស៊ី ។

មុនចូលបំរើការងារនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ី.អេន.ខេ.ស៊ី នៅខែមេសាឆ្នាំ
២០១៥ លោក ធ្លាប់ជាបុគ្គលិកនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហ្គ្រីនសេនត្រល់
ទទួលបន្ទុកផ្នែក Database រយៈពេល២ឆ្នាំ និងធ្លាប់ជាបុគ្គលិកក្រុមហ៊ុន
GEOLINK Group Co., Ltd ផ្នែក Software Developer រយៈពេល២ឆ្នាំ
ជាបុគ្គលិកសាលារៀនអន្តរជាតិ អាយ.អ៊ី.អិល ផ្នែកសំរបសំរួលព័ត៌មានរយៈ
ពេល១ឆ្នាំ និង ធ្លាប់ជាគ្រូបង្រៀនផ្នែកព័ត៌មានវិទ្យានៅសាលារៀន អាយតិច អន្តរជាតិ រយៈពេល២ខែ។ លោក
បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រផ្នែកវិស្វកម្ម និងបច្ចេកវិទ្យាកុំព្យូទ័រ នៅសកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០០៩ ។
លោកបានចូលរួមវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈ ផ្នែក C-Programming, C++, Java
Programming (OOP, Servlets, JSP), C#, PHP, MySQL, ASP.net, Java/VB Script, CSS,
VB.net, SQL Server, ប្រព័ន្ធគ្រប់គ្រង Database និង IT Project Management។



ជាន់ផ្ទាល់ដី និងជាន់ទី១ នៃអាគារ បីរ័ថេរី មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ភ្នំពេញ។
ទូរស័ព្ទលេខ: (855) 23 213 900 គេហទំព័រ: www.bnkcmfi.com